



A R V I



អាហារពេលព្រឹក

BREAKFAST MENU



អាហារពេលព្រឹកបែបអាស៊ី

SOUTH EAST ASIAN BREAKFAST

Explore our complementary breakfast



នំពុត្តប៊ែបខ្មែរ / KHMER WAFFLE

ចេញជាមួយសាច់ដូងកោស

With shredded coconut meat

៣២,៨០០ ៛ / 8.00 \$



បាយឆា / មីឆា បៃបឥណ្ឌូនេស៊ី / INDONESIAN WOK FRIED

បាយឆា ឥណ្ឌូនេស៊ី / Nasi Goreng

ឆា សាច់មាន់ ជាមួយ បន្លែគ្រប់មុខ នឹងពងមាន់ / Indonesian fried rice with chicken,
local vegetables garnish with egg ribbon and crackers.

ឆា មីល្បឿង ឥណ្ឌូនេស៊ី / Mie Goreng

ឆា សាច់មាន់ ជាមួយ បន្លែគ្រប់មុខ នឹងពងមាន់ / Stirred fried egg noodles with chicken
and local vegetables garnish with egg ribbon and crackers

៣២,៨០០ រ / 8.00 \$



ខ្មែរ / BEEF STEW

ចេញជាមួយនំប៉័ង ឬ ជាមួយមីល្បែង ឬ គុយទាវ

Served with sliced bread or egg noodle or rice noodle

៣២,៨០០ ៛ / 8.00 \$



បបរត្បៀង / PORRIDGE

ពងត្រីសាច់ម៉ុង ត្រសក់ ល្ងរ ទឹកជ្រូក ម៉ាយណេ វាសាប៊ី កាអ៊ុមផ្លែប៊ី

With salmon roe, cucumber, sesame seeds, spring onion, wasabi-mayonnaise and avocado sorbet

៣២,៨០០ ៛ / 8.00 \$



រសជាតិក្នុងស្រូក / LOCAL NOODLE SOUP

គុយទាវ ឬ មីស៊ុបលឿង / Choice of rice noodle or yellow noodle soup

ជម្រើស សាច់គោ ឬ សាច់មាន់ ឬ សាច់ជ្រូក ឬ គ្រឿងសមុទ្រ / Choice of meat, beef, chicken, pork
or seafood

ជាមួយ បៃតង, សណ្តែកបណ្តុះ, ខ្ទឹមបំពង, ជី, និងទឹកជ្រូក / With bok choy, bean sprouts, golden
garlic, herb and sauce

៣២,៨០០ ៛ / 8.00 \$



ត្រីសាលម៉ុនចៀន / PAN FRIED SALMON

សាលម៉ុនចៀនជាមួយទឹកជ្រូលកំបែបជប៉ុន មីសូស៊ុប និង បាយឆា / Pan fried salmon in unagi sauce
with vegetables rice & miso soup

៦១,៥០០ ៛ / 15.00 \$



នំក្រូច / SWEET STICKY SESAME BALL

ចេញជាមួយផ្លែឈើស្រស់ / Khmer traditional sticky rice ball
with sesame seeds stuffing yellow bean

៣២,៨០០ ៛ / 8.00 \$



អាហារពេលព្រឹកបែបអឺរ៉ុប

WESTERN BREAKFAST

Start your day in style with our fabulous breakfast



សាឡាត់ត្រីសាល់ម៉ុន / CURED SALMON GRAVLAX

ត្រីសាល់ម៉ុនប្រឡាក់ឆ្អើរខ្លួនឯងចេញជាមួយសាឡាដគ្រប់មុខ / Homemade cured salmon with fresh dill, served with mixed lettuce, caper & sour cream

៦១,៥០០ ៛ / 15.00 \$



រសជាតិបៃបអាមេរិកាំង / AMERICAN

សាច់ជ្រូកបីជាន់បន្ទះចៀន សាច់ក្រូក ប៉េងប៉ោះចៀន / Grilled bacon, sausages, cherry tomato confit

ដំឡូងឈូសចៀន ខគ្រាប់សណ្តែក / Homemade hash browns and Baked beans

ស៊ុតមាន់២គ្រាប់ចំអិនតាមចំណង់ចំណូលចិត្ត / Two farm eggs, any style

៧៣,៨០០ ៛ / 18.00 \$



នំផែនខេកបែបអាមេរិក / AMERICAN PANCAKES

ដំណាប់ប៊ឺរី ស៊ីរ៉ាប់ ស្លឹកជីអង្កាម ម្សៅស្ករស
Berry compote, maple syrup, mint leave, icing sugar

៣២,៨០០ ៛ / 8.00 \$



ប្រភេទនំដុត / BAKER'S BASKET

នំគ្រួសង់ធម្មតា នំគ្រួសង់សូកូឡា នំពងទា / Homemade croissant, chocolate, daily muffin
នំប៉័ងមូល នីង នំប៉័ងជ្រុង / Daily bread, cinnamon roll and white or brown toasts
ប៉រ និងដំនាប់ធ្វើខ្លួនឯង / Butter and homemade fruit marmalade

៦១,៥០០ ៛ / 15.00 \$



អាហារសម្រាប់សុខភាព / HEALTHY CHOICE

ហ្គីនីរ សាលាដ / Quinoa salad

គ្រាប់ហ្គីនីរ គ្រាប់អាល់ម៉ុងរ៉ូស្ត ផ្លែប៉េរ, ទឹកឃ្មុំ, ទឹកសណ្តែក / Quinoa, roasted almonds, avocado, honey, soy milk

ផ្លែឈើ ក្រឡុក / Smoothie Bow

ផ្លែស្ពឺប៊ី, យ៉ាអូ, ម៉ែបផលស៊ីរ៉ាប់, វ៉ានីលា / Strawberries, yoghurt, maple syrup, vanilla
គ្រាប់ពោតបំពង, អាល់ម៉ុង, គ្រាប់ល្ពៅ, គ្រាប់ជី / Cornflakes, almonds, pumpkin seeds, chia seeds

៤,១០០០ ៛ / 10.00 \$



នំប៉័ង ចៀន បែបបារាំង / FRENCH TOAST

ចំនិតនំប៉័ង ចេកឆីង ទឹកជ្រលក់វ៉ាននីឡា ស្ករស ជី
 Toast, caramelized banana, vanilla sauce, icing sugar, herb

៣២,៨០០ ៛ / 8.00 \$



ប្រភេទត្រាច់ធុញជាតិ / HOMEMADE MUESLI

យ៉ាអូ ផ្លែឈើស្រស់កាត់ ទឹកឃ្មុំ / Yoghurt, nuts, apple, rambutan, honey

៣៦,៩០០ ៛ / 9.00 \$



ស៊ីតស្ទោរទឹកខ្មៅ / EGGS BENEDICT

Poach egg with hollandaise sauce and smoked ham, gravlax salmon, garlic spinach

៤៩,២០០ ៛ / 12.00 \$



ផ្លែឈើស្រស់ / FRESH FRUIT PLATTER

ផ្លែឈើស្រស់តាមរដូវកាល / Seasonal fresh fruit selection

៣២,៨០០ ៛ / 8.00 \$



ចៀនពងស / WHITE OMELET

ផ្សិត ផ្លី ប៉េងប៉ោះ នឹង សាលាដ / Mushroom, spinach, tomatoes, mixed green and
honey-lime dressing

៤៩,២០០ ៛ / 12.00 \$

សាច់ជ្រូកបីជាន់ចៀន ឬសាច់ក្រូកចៀន
GRILLED BACON OR GRILLED SAUSAGE

២៨,៧០០ ៛ / 7.00 \$

ស៊ីតមាន់២ត្រាប់ចំអិនតាមចំណង់ចំណូលចិត្ត
TWO FARM EGGS COOKED TO YOUR PREFERRED STYLE

២៨,៧០០ ៛ / 7.00 \$

ប៉ាអ៊ូរស្ក្រូ ឬ លាបផ្លែឈើ
PLAIN OR FRUIT YOGURT

៣២,៨០០ ៛ / 8.00 \$

សាឡាត់ មិនមានកាបូអ៊ាសដ្រូត
CARB FREE SALAD

៣៦,៩០០ ៛ / 9.00 \$